

## កិច្ចព្រមព្រៀងដើម្បីចូលរួមក្នុងការស្រាវជ្រាវ

អ្នកត្រូវបានស្នើសុំឱ្យចូលរួមក្នុងការសិក្សាស្រាវជ្រាវ។ មុននឹងអ្នកយល់ព្រម អ្នកនឹងត្រូវបានជម្រាបជូនឱ្យដឹងអំពីខ្លឹមសារសង្ខេបនៃការសិក្សាស្រាវជ្រាវនេះ។ ខ្លឹមសារសង្ខេបនេះ មានព័ត៌មានសំខាន់ៗ ដើម្បីជួយអ្នកឱ្យយល់អំពីហេតុផលថា តើអ្នកចង់ ឬមិនចង់ចូលរួមការសិក្សាស្រាវជ្រាវនេះ។

មុននឹងអ្នកយល់ព្រម អ្នកអង្កេតត្រូវប្រាប់អ្នកអំពី៖

- (១) គោលបំណង ដំណើរការ និងរយៈពេលនៃការស្រាវជ្រាវ,
- (២) ផ្នែកណាមួយដែលមានលក្ខណៈពិសោធន៍,
- (៣) ហានិភ័យណាមួយដែលអាចប្រមើលមើលឃើញ ភាពមិនស្រួល និងអត្ថប្រយោជន៍នៃការស្រាវជ្រាវ,
- (៤) នីតិវិធី ឬដំណោះស្រាយណាមួយដែលមានអត្ថប្រយោជន៍ជាង,
- (៥) របៀបរក្សាការសម្ងាត់ និង
- (៦) អ្នកណាដែលអាចទាក់ទងបាននៅពេលដែលអ្នកមានចម្ងល់ ពាក្យបណ្តឹង និងការរងគ្រោះផ្សេងៗ។

បើពាក់ព័ន្ធគ្រង់កន្លែងណាមួយ អ្នកអង្កេតត្រូវប្រាប់អ្នកផងដែរអំពី៖

- (១) សំណងជំងឺចិត្ត ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រណាមួយដែលមាន ប្រសិទ្ធភាពមានបួសកើតឡើង,
- (២) លទ្ធភាពអាចកើតឡើងនូវហានិភ័យដែលមិនអាចប្រមើលមើលឃើញ,
- (៣) កាលៈទេសៈនៅពេលអ្នកអង្កេតអាចបញ្ឈប់ការចូលរួមរបស់អ្នក,
- (៤) ការចំណាយបន្ថែមផ្សេងទៀតរបស់អ្នក,
- (៥) មានអ្វីកើតឡើង បើសិនជាអ្នកសម្រេចចិត្តបញ្ឈប់ការចូលរួម
- (៦) នៅពេលដែលអ្នកនឹងត្រូវបានប្រាប់អំពីការរកឃើញថ្មី

ដែលអាចប៉ះពាល់ដល់នូវរបស់អ្នកក្នុងការចូលរួម,

- (៧) មនុស្សប៉ុន្មានអ្នកនឹងចូលរួមក្នុងការសិក្សា និង
- (៨) របៀបដែលអ្នកត្រូវការផ្តល់សិទ្ធិប្រើប្រាស់ព័ត៌មានវេជ្ជសាស្ត្ររបស់អ្នកសម្រាប់ការសិក្សា។

ការចូលរួមរបស់អ្នកនៅក្នុងការស្រាវជ្រាវនេះ គឺជាការស្ម័គ្រចិត្ត ហើយអ្នកនឹងមិនត្រូវបានពិន័យ ឬបាត់បង់អត្ថប្រយោជន៍ណាមួយឡើយ ប្រសិនបើអ្នកបដិសេធមិនចូលរួម ឬសម្រេចចិត្តបញ្ឈប់ការចូលរួម។ ការចុះហត្ថលេខាលើឯកសារនេះ មានន័យថាការសិក្សាស្រាវជ្រាវ ព្រមទាំងព័ត៌មានខាងលើ ត្រូវបានរៀបរាប់ប្រាប់អ្នកដោយផ្ទាល់មាត់ ហើយអ្នកបានយល់ព្រមចូលរួមដោយស្ម័គ្រចិត្ត។ ប្រសិនបើអ្នកយល់ព្រមចូលរួម អ្នកនឹងត្រូវបានប្រគល់ជូននូវឯកសារចម្លងដែលបានចុះហត្ថលេខាចំនួនមួយច្បាប់ និងខ្លឹមសារសង្ខេបអំពីការសិក្សាស្រាវជ្រាវជាភាសាអង់គ្លេសចំនួនមួយច្បាប់។

### សំណួរ?

ប្រសិនបើអ្នកមានចម្ងល់ ពាក្យបណ្តឹង រឬស ឬក្តីបារម្ភ អំពីការសិក្សានេះ អ្នកអាចទាក់ទងមកកាន់អ្នកអង្កេតដោយប្រើប្រាស់លេខទូរស័ព្ទដែលមាននៅក្នុងខ្លឹមសារសង្ខេបនៃការសិ

